

ជំនួយគ្រោះមហន្តរាយ៖ ឯកសារដែលបាត់

ឯកសារលិខិតស្នាមសំខាន់ៗអាចបាត់ ឬត្រូវបានបំផ្លាញ

ឬអ្នកមិនអាចរកឯកសារលិខិតស្នាមទាំងនោះឃើញ ។ នេះគឺជាគន្លឹះណែនាំសម្រាប់ការប្តូរធុំ
ឬរកជំនួយប្តូរធុំ។

សំបុត្រកំណើត

ជាដំបូង សូមទាក់ទងគ្រួសារ ឬនិយោជករបស់អ្នកជាមុនសិន។

ពួកគេអាចមានច្បាប់ថតចម្លងទុកនៃឯកសារទាំងនេះ។ បើមាន

ពួកគេប្រហែលជាអាចប្រគល់ឯកសារទាំងនេះទៅឱ្យអ្នកលឿនជាងនាយកដ្ឋានអត្រានុកូលដ្ឋាន
ឬស្ថិតិ។

បណ្ណបើកបរ

និយោជករបស់អ្នកអាចមានច្បាប់ថតចម្លងទុកនៃឯកសារនេះ។

សូមទាក់ទងទៅពួកគេជាមុនសិន។

នាយកដ្ឋានចេញបណ្ណប្រហែលជាអាចប្តូរធុំឱ្យអ្នកបានលឿន។ សូមអានបន្ថែមនៅលើគេហទំព័រ

www.dol.wa.gov/dol-services.html។

កាតរបបសន្តិសុខសង្គម និងការទូទាត់ប្រាក់

និយោជករបស់អ្នកអាចមានច្បាប់ថតចម្លងទុកនៃកាតរបបសន្តិសុខសង្គមរបស់អ្នក។

សូមទាក់ទងទៅពួកគេជាមុនសិន។

បើមិនដូច្នោះទេ សូមចូលមើល www.ssa.gov/myaccount/replacement-card.html។

ដើម្បីទទួលបានមូលប្បទានប្រគល់របបសន្តិសុខសង្គមរបស់អ្នក សូមចូលមើល

www.ssa.gov/onlineservices។ អ្នកអាចទទួលបានប្រាក់ទូទាត់សម្រាប់គ្រួសារសន្តិ បើចាំបាច់។

ដើម្បីស្វែងយល់បន្ថែម សូមចូលមើលគេហទំព័រ www.socialsecurity.gov/emergency។



សេវាផ្ញើសំបុត្រសហរដ្ឋអាមេរិក - ការផ្លាស់ប្តូរសេវាកម្ម

សូមទាក់ទងការិយាល័យប្រៃសណីយ៍ក្នុងតំបន់

ឬការិយាល័យនៅជិតលោកអ្នកបំផុតដើម្បីធ្វើការផ្លាស់ប្តូរអាសយដ្ឋាន ទៅយកសំបុត្រ

ឬទូរសព្ទទៅលេខ 800-ASK-USPS (275-8777) ដើម្បីសុំជំនួយសម្រាប់ជនដែលត្រូវផ្ញើស។

គណនីធនាគារ កាតព័ទ្ធជាតិ និងកាត ATM

បើអ្នកមិនមានកាត ATM ឬគ្រោះមហន្តរាយបានបំផ្លាញគណនីធនាគាររបស់អ្នក

សូមទាក់ទងទៅធនាគាររបស់អ្នកផ្ទាល់ តាមអនឡាញ ឬតាមទូរសព្ទ។

- សម្រាប់ព័ត៌មានទំនាក់ទំនងធនាគាររបស់អ្នក សូមចូលមើលគេហទំព័រ <https://research2.fdic.gov/bankfind>។
បើអ្នកធ្វើប្រតិបត្តិការធនាគាររបស់អ្នកជាមួយសហជីពធនាគារ សូមចូលមើលគេហទំព័រ <https://mapping.ncua.gov> វិញ ។

កាតព័ទ្ធជាតិ

ទូរសព្ទទៅធនាគារដែលបានចេញកាតឱ្យអ្នកដើម្បីបានកាតថ្មីមួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ស្នើសុំឱ្យពួកគេលើកលែងការបង់ប្រាក់ (លើកលែងអ្នកពិការបង់ប្រាក់) ប្រាក់ពិន័យយឺតយ៉ាវ និងផ្តៃសេវាលើសដែនកំណត់។

កាតជំនួយស្បៀងអាហារ និងកាត EBT

ទូរសព្ទមកផ្នែកទំនាក់ទំនងអភិវឌ្ឍន៍តាមលេខ 1-877-501-2233 ពីម៉ោង 8 ព្រឹក - 5 ល្ងាច រៀងរាល់ថ្ងៃធ្វើការ។ ឬ ចូលមើលគេហទំព័រ www.washingtonconnection.org។

ឯកសារអន្តោប្រវេសន៍

អ្នកអាចប្តូរប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់អ្នក ឬប័ណ្ណរយៈពេលពីរឆ្នាំដោយបំពេញទម្រង់ [USCIS Form I-90](http://www.uscis.gov/forms/explore-my-options/renew-or-replace-my-green-card)។ ដើម្បីស្វែងយល់បន្ថែម សូមចូលមើលគេហទំព័រ www.uscis.gov/forms/explore-my-options/renew-or-replace-my-green-card។

ឯកសារធានារ៉ាប់រង

សូមទាក់ទងទៅទីភ្នាក់ងារធានារ៉ាប់រងរបស់អ្នក ។
គ្រូពេទ្យរបស់អ្នកក៏អាចមានច្បាប់ថតចម្លងទុកនៃប័ណ្ណធានារ៉ាប់រងរបស់អ្នកផងដែរ។



កាតគម្រោង Medicare

សូមទាក់ទងការិយាល័យរបបសន្តិសុខសង្គមដើម្បីស្នើសុំបណ្ណាថ្មី ឬ ចូលមើល <https://faq.ssa.gov/en-us/Topic/article/KA-01735>។

គ្រូពេទ្យរបស់អ្នកក៏អាចមានច្បាប់ថតចម្លងទុកនៃកាត Medicare របស់អ្នកដែរ។

លិខិតប្រគល់កម្មសិទ្ធិ និងអ៊ីប៊ូតែក

ស្មៀនខោនធីរបស់អ្នកមានឯកសារទាំងនេះ ប្រសិនបើអ្នកបានកត់ត្រាវាទុកជាឯកសារ។

បើគ្រោះមហន្តរាយបានបំផ្លាញច្បាប់ដើមរបស់អ្នក

អ្នកប្រហែលជាអាចទទួលបានច្បាប់ថតចម្លងនៅទីនេះ ប្រសិនបើអ្នកត្រូវការពួកវា។

សៀវភៅកំណត់ត្រាចាក់វ៉ាក់សាំងកុមារ

សូមចូលមើលបញ្ជីឈ្មោះរដ្ឋ ដើម្បីស្វែងយល់បន្ថែម៖

www.doh.wa.gov/ForPublicHealthandHealthcareProviders/HealthcareProfessionsandFacilities/DataReportingandRetrieval/ImmunizationInformationSystem/ForParents

បើសិនអ្នកត្រូវការភស្តុតាងនៃអត្តសញ្ញាណផ្សេងទៀត ឬភស្តុតាងនៃទីកន្លែងដែលអ្នករស់នៅ៖

- សូមស្នើសុំក្រុមហ៊ុនសេវាសាធារណៈរបស់អ្នកនូវច្បាប់ថតចម្លងនៃវិក្កយបត្រចុងក្រោយរបស់អ្នក។ នេះអាចជួយបញ្ជាក់ពីទីលំនៅ (កន្លែងដែលអ្នករស់នៅ) ។
- សូមស្នើសុំច្បាប់ថតចម្លងនៃលិខិតប្រកាសពន្ធពីគណនេយ្យករ ឬសេវារៀបចំលិខិតប្រកាសពន្ធណាមួយដែលអ្នកប្រើ។ នេះអាចជួយបញ្ជាក់អត្តសញ្ញាណរបស់អ្នក (អ្នកគឺជាអ្នកដែលអះអាង) ។

យើងបានកែសម្រួលអត្ថបទនេះពីឯកសារដែលរៀបចំឡើងដោយ Lone Star Legal Aid ដោយមានការអនុញ្ញាតពីពួកគេ។

ឯកសារនេះមិនមែនរៀបរៀងឡើងសម្រាប់ជំនួសការប្រឹក្សាយោបល់ស្របច្បាប់ជាក់លាក់ទេ។
ឯកសារនេះមិនមែនរៀបរៀងឡើងសម្រាប់ជំនួសផ្នែកច្បាប់ជាក់លាក់ណាមួយឡើយ ។

© 2020 Northwest Justice Project — 1-888-201-1014

(ការអនុញ្ញាតឱ្យថតចម្លង និងចែកចាយទៅឱ្យអង្គការសម្ព័ន្ធភាពដើម្បីយុត្តិធម៌ស្មើភាព
និងបុគ្គលទាំងឡាយគឺសម្រាប់គោលបំណងមិនមែនពាណិជ្ជកម្មតែប៉ុណ្ណោះឡើយ។)